

A

技能実習の期間中の待遇に関する重要事項説明書

ឯកសារពន្យល់អំពីចំណុចសំខាន់ៗពាក់ព័ន្ធនឹងការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺនជំនាញ

殿

ជូនចំពោះ:

技能実習の期間中の待遇について、以下のとおり説明します。この内容は重要ですから、十分理解されるようお願いいたします。

ខាងក្រោមនេះ គឺជាការពន្យល់អំពីការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺន។ ដោយសារនេះជាខ្លឹមសារដ៏សំខាន់ ដូច្នេះហើយសូមស្វែងយល់ឲ្យបានច្បាស់លាស់។

1 実習中の待遇 ការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺន

雇用契約期間、就業（技能実習）の場所、従事すべき業務（職種及び作業）の内容、労働時間等、休日、休暇、賃金、退職に関する事項、社会保険、労働保険、宿泊施設その他の事項については、別紙「雇用条件書」のとおりです。

នៅក្នុងអំឡុងពេលនៃកិច្ចសន្យាការងារ ខ្លឹមសារនៃការងារដែលត្រូវធ្វើ(ប្រភេទការងារនិងការងារ) ចំពោះកន្លែងធ្វើការ(ហ្វឹកហ្វឺនជំនាញ) ម៉ោងការងារជាដើម ថ្ងៃឈប់សំរាក ការធានារ៉ាប់រងសង្គម ប្រាក់បៀវត្ស ប្រការទាក់ទងនឹងការឈប់ពីការងារ ការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងការងារ កន្លែងស្នាក់នៅ និងប្រការផ្សេងទៀត គឺដូចមានចែងក្នុងឧបសម្ព័ន្ធ "ឯកសារស្តីអំពីលក្ខខណ្ឌការងារ"។

(注意) 申請者（実習実施者）と技能実習生との間で交わした雇用契約書及び雇用条件書の内容に基づき、説明を行うこと。

(សំគាល់) ត្រូវធ្វើការពន្យល់ដោយផ្អែកលើខ្លឹមសារនៃកិច្ចសន្យាការងារ និងឯកសារស្តីអំពីលក្ខខណ្ឌការងារ ដែលបានធ្វើឡើងរវាង អ្នកស្នើសុំ(អ្នកអនុវត្តន៍ការហ្វឹកហ្វឺន) និងសិក្ខាកាមហ្វឹកហ្វឺនជំនាញ។

(注意 2) 宿泊施設の概要を明らかにするため、当該施設の見取り図、写真などを添付すること。

(សំគាល់ 2) ដើម្បីពន្យល់អោយច្បាស់អំពីទិដ្ឋភាពទូទៅនៃកន្លែងស្នាក់នៅ ត្រូវភ្ជាប់មកជាមួយនូវរូបថតប្រថកអាគារជាដើម។

2 入国後講習中の待遇 ការផ្តល់ឲ្យក្នុងពេលរៀនក្រោយចូលប្រទេសជប៉ុន

1 講習手当(1 か月あたり)	①支給の有無 មានឬគ្មានផ្តល់	□ 有 មាន (支給額・支給内容)
-----------------	--------------------------	------------------------

ប្រាក់ឧបត្ថម្ភពេលរៀន (មួយខែ)		(ទឹកប្រាក់ផ្តល់ • ខ្លឹមសារនៃការផ្តល់ :) <input type="checkbox"/> គ្មាន
	②備考 សំគាល់	
2 食費(1 か月 当たり) ថ្លៃអាហារ(ក្នុងមួយខែ)	①支給の有無 មានឬគ្មានផ្តល់	<input type="checkbox"/> 有 មាន (支給内容) (ខ្លឹមសារនៃការផ្តល់ :) <input type="checkbox"/> 無 គ្មាន
	②技能実習生の負担の有無 មានឬគ្មានការបង់របស់សិក្ខាកាមហ្វឹកហ្វឺនជំនាញ	<input type="checkbox"/> 有 មាន (負担内容) (ខ្លឹមសារនៃការបង់ :) <input type="checkbox"/> 無 គ្មាន
	③備考 សំគាល់	
3 居住費(1 か月 当たり) ថ្លៃស្នាក់នៅ (ក្នុងមួយខែ)	①支給の有無 មានឬគ្មាន ការផ្តល់	<input type="checkbox"/> 有 មាន (支給内容) (ខ្លឹមសារនៃការផ្តល់ :) <input type="checkbox"/> 無 គ្មាន
	②技能実習生の負担の有無 មានឬគ្មានការបង់របស់សិក្ខាកាមហ្វឹកហ្វឺនជំនាញ	<input type="checkbox"/> 有 មាន (負担内容) (ខ្លឹមសារនៃការបង់ :) <input type="checkbox"/> 無 គ្មាន
	③形態 ប្រភេទ	寮(寄宿舎) ・ 賃貸住宅 ・ その他() និវេសនដ្ឋាន ផ្ទះជួល ផ្សេងៗ ()
	④名称 ឈ្មោះ	
	⑤所在地 អាសយដ្ឋាន	〒 — — (電話 — —) (លេខទូរស័ព្ទ :)
	⑥規模 ទំហំ	面積(m ²)、収容人員(人)、1人当たり居室(m ²) ថ្លៃក្រាឡា(m ²) ចំនួនមនុស្សស្នាក់នៅ (នាក់) បន្ទប់ស្នាក់នៅក្នុង១នាក់ (m ²)
4 その他 ផ្សេងៗ		

(注意)សំគាល់

4 欄は、1 欄から 3 欄まで以外の諸手当等が支給される場合など特記すべき事項がある場合に記載すること。
ក្រុងជួរទី៤ បើមានចំណុចពិសេសត្រូវបំពេញ ដូចជាក្នុងករណីមានការផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗក្រៅពីជួរទី១ដល់
ជួរទី៣។

3 その他の事項 [ប្រការផ្សេងទៀត]

(注意)សំគាល់

特記すべき事項がある場合に記載すること。
ត្រូវបំពេញក្នុងករណីមានចំណុចពិសេសត្រូវបញ្ជាក់។

以上の内容について説明しました。
ពិតជាបានពន្យល់អំពីខ្លឹមសារខាងលើ។

年 月 日
ឆ្នាំ ខែ ថ្ងៃទី

説明者の氏名 (印)
ឈ្មោះអ្នកពន្យល់ ត្រា

(申請者(実習実施者)との関係)

(ទំនាក់ទំនងជាមួយនឹងអ្នកស្នើសុំ(អ្នកអនុវត្តន៍ការហ្វឹកហ្វឺន))

以上の内容について上記の説明者から説明を受け、その内容を十分に理解しました。

បានស្តាប់នូវការពន្យល់អំពីខ្លឹមសារដូចខាងលើពីអ្នកពន្យល់ខាងលើ ហើយបានយល់ច្បាស់នូវខ្លឹមសារ
ទាំងនោះ។

年 月 日
ឆ្នាំ ខែ ថ្ងៃទី

技能実習生の署名 _____

ហត្ថលេខាសិក្ខាកាមហ្វឹកហ្វឺនជំនាញ

技能実習の期間中の待遇に関する重要事項説明書 ឯកសារណែនាំអំពីចំណុចសំខាន់ៗពាក់ព័ន្ធនឹងការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺនជំនាញ

殿

ជូនចំពោះ:

技能実習の期間中の待遇について、以下のとおり説明します。この内容は重要ですから、十分理解されるようお願いいたします。

សូមពន្យល់ដូចខាងក្រោមអំពីការផ្តល់ឱ្យក្នុងអំឡុងពេលធ្វើការហ្វឹកហ្វឺនជំនាញ។ ដោយសារវាជាខ្លឹមសារសំខាន់មួយ ដូច្នេះហើយសូមស្វែងយល់ឱ្យបានគ្រប់គ្រាន់។

1 実習中の待遇 ការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺន

雇用契約期間、就業（技能実習）の場所、従事すべき業務（職種及び作業）の内容、労働時間等、休日、休暇、賃金、退職に関する事項、社会保険、労働保険、宿泊施設その他の事項については、別紙「雇用条件書」のとおりです。

នៅក្នុងអំឡុងពេលនៃកិច្ចសន្យាការងារ ចំពោះកន្លែងធ្វើការ(ហ្វឹកហ្វឺនជំនាញ) ខ្លឹមសារនៃការងារដែលត្រូវធ្វើ(ប្រភេទការងារនិងការងារ) ម៉ោងការងារជាដើម ថ្ងៃឈប់សំរាក ការឈប់សំរាក ប្រាក់បៀវត្ស ប្រការទាក់ទងនឹងការឈប់ពីការងារ ការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងការងារ កន្លែងស្នាក់នៅ និងប្រការផ្សេងទៀត គឺដូចមានចែងក្នុងឧបសម្ព័ន្ធ "ឯកសារស្តីអំពីលក្ខខណ្ឌការងារ"។

(注意1) 申請者（実習実施者）と技能実習生との間で交わした雇用契約書及び雇用条件書の内容に基づき、説明を行うこと。

(សំគាល់1) ត្រូវធ្វើការពន្យល់ដោយផ្អែកលើខ្លឹមសារនៃកិច្ចសន្យាការងារ និងឯកសារស្តីអំពីលក្ខខណ្ឌការងារដែលបានធ្វើឡើងរវាង អ្នកស្នើសុំ(អ្នកអនុវត្តន៍ការហ្វឹកហ្វឺន) និងសិក្ខាកាមហ្វឹកហ្វឺនជំនាញ។

(注意2) 宿泊施設の概要を明らかにするため、当該施設の見取り図、写真などを添付すること。

(សំគាល់2) ដើម្បីពន្យល់អោយច្បាស់អំពីទិដ្ឋភាពទូទៅនៃកន្លែងស្នាក់នៅ ត្រូវភ្ជាប់មកជាមួយនូវរូបថត រូបថតអាការជាដើម។

2 その他の事項 ប្រការផ្សេងទៀត

(注意)សំគាល់

特記すべき事項がある場合に記載すること。

ត្រូវបំពេញក្នុងករណីមានចំណុចពិសេសត្រូវបញ្ជាក់។

以上の内容について説明しました。

ពិតជាបានពន្យល់អំពីខ្លឹមសារខាងលើ។

年 月 日
ឆ្នាំ ខែ ថ្ងៃទី

説明者の氏名

印

ឈ្មោះអ្នកពន្យល់

ត្រា

(申請者(実習実施者)との関係)

ទំនាក់ទំនងជាមួយនឹងអ្នកស្នើសុំ(អ្នកអនុវត្តន៍សិក្ខាកាមហ្វឹកហ្វឺនជំនាញ)

以上の内容について上記の説明者から説明を受け、その内容を十分に理解しました。

បានស្តាប់នូវការពន្យល់អំពីខ្លឹមសារដូចខាងលើពីអ្នកពន្យល់ខាងលើ ហើយបានយល់ច្បាស់នូវខ្លឹមសារ
ទាំងនោះ។

年 月 日
ឆ្នាំ ខែ ថ្ងៃទី

技能実習生の署名 _____

ហត្ថលេខាសិក្ខាកាមហ្វឹកហ្វឺនជំនាញ

技能実習の期間中の待遇に関する重要事項説明書

ឯកសារណែនាំអំពីចំណុចសំខាន់ៗពាក់ព័ន្ធនឹងការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺនជំនាញ

殿

ជូនចំពោះ:

技能実習の期間中の待遇について、以下のとおり説明します。この内容は重要ですから、十分理解されるようお願いいたします。

សូមពន្យល់ដូចខាងក្រោមអំពីការផ្តល់ឱ្យក្នុងអំឡុងពេលធ្វើការហ្វឹកហ្វឺនជំនាញ។ ដោយសារវាជា ខ្លឹមសារសំខាន់មួយ ដូច្នេះហើយសូមស្វែងយល់ឱ្យបានគ្រប់គ្រាន់។

1 実習中の待遇 ការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺន

雇用契約期間、就業（技能実習）の場所、従事すべき業務（職種及び作業）の内容、労働時間等、休日、休暇、賃金、退職に関する事項、社会保険、労働保険、宿泊施設その他の事項については、別紙「雇用条件書」のとおりです。

នៅក្នុងអំឡុងពេលនៃកិច្ចសន្យាការងារ ខ្លឹមសារនៃការងារដែលត្រូវធ្វើ(ប្រភេទការងារនិងការងារ) ចំពោះកន្លែងធ្វើការ(ហ្វឹកហ្វឺនជំនាញ) ម៉ោងការងារជាដើម ថ្ងៃឈប់សំរាក ការធានារ៉ាប់រងសង្គម ប្រាក់បៀវត្ស ប្រការទាក់ទងនឹងការឈប់ពីការងារ ការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងការងារ កន្លែងស្នាក់នៅ និងប្រការផ្សេងទៀត គឺដូចមានចែងក្នុងឧបសម្ព័ន្ធ "ឯកសារណែនាំអំពីលក្ខខណ្ឌការងារ"។

(注意) 申請者（実習実施者）と技能実習生との間で交わした雇用契約書及び雇用条件書の内容に基づき、説明を行うこと。

(សំគាល់) ត្រូវធ្វើការពន្យល់ដោយផ្អែកលើខ្លឹមសារនៃកិច្ចសន្យាការងារ និងឯកសារណែនាំអំពីលក្ខខណ្ឌការងារ ដែលបានធ្វើឡើងរវាង អ្នកស្នើសុំ(អ្នកអនុវត្តន៍ការហ្វឹកហ្វឺន) និងសិក្ខាកាមហ្វឹកហ្វឺនជំនាញ។

(注意) 宿泊施設の概要を明らかにするため、当該施設の見取り図、写真などを添付すること。

(សំគាល់) ដើម្បីពន្យល់អោយច្បាស់អំពីទិដ្ឋភាពទូទៅនៃកន្លែងស្នាក់នៅ ត្រូវភ្ជាប់មកជាមួយនូវរូបថតប្រទេសជាតិ រូបថតអាគារជាដើម។

2 入国後講習中の待遇 ការផ្តល់ឱ្យក្នុងអំឡុងពេលរៀនក្រោយចូលប្រទេសជប៉ុន

1 講習手当(1 か月当たり) ប្រាក់ឧបត្ថម្ភពេលរៀន (មួយខែ)	①支給の有無 មានឬគ្មានផ្តល់	<input type="checkbox"/> 有 មាន (支給額・支給内容) (ទឹកប្រាក់ផ្តល់ ខ្លឹមសារនៃការផ្តល់ :) <input type="checkbox"/> 無 គ្មាន
	②備考 សំគាល់	
2 食費(1 か月当たり) ថ្លៃអាហារ(មួយខែ)	①支給の有無 មានឬគ្មានផ្តល់	<input type="checkbox"/> 有 មាន (支給内容) (ខ្លឹមសារនៃការផ្តល់ :) <input type="checkbox"/> 無 គ្មាន
	②技能実習生の負担の有無 មានឬគ្មានការបង់របស់សិក្ខាកាមហ្វឹកហ្វឺន	<input type="checkbox"/> 有 មាន (負担内容) (ខ្លឹមសារនៃការបង់ :) <input type="checkbox"/> 無 គ្មាន
	③備考 សំគាល់	
3 居住費(1 か月当たり) ថ្លៃស្នាក់នៅ (មួយខែ)	①支給の有無 មានឬគ្មាន ការផ្តល់	<input type="checkbox"/> 有 មាន (支給内容) (ខ្លឹមសារនៃការផ្តល់ :) <input type="checkbox"/> 無 គ្មាន
	②技能実習生の負担の有無 មានឬគ្មានការបង់របស់សិក្ខាកាមហ្វឹកហ្វឺនជំនាញ	<input type="checkbox"/> 有 មាន (負担内容) (ខ្លឹមសារនៃការបង់ :) <input type="checkbox"/> 無 គ្មាន
	③形態 ប្រភេទ	寮(寄宿舎) ・ 賃貸住宅 ・ その他() និវេសនដ្ឋាន ផ្ទះជួល ផ្សេងៗ ()
	④名称 ឈ្មោះ	
	⑤所在地 អាស័យដ្ឋាន	〒 — (電話 — —) (លេខទូរសព្ទ :)
	⑥規模 ទំហំ	面積(m ²)、収容人員(人)、1人当たり居室(m ²)

		ផ្ទៃក្រឡា(m ²) ចំនួនមនុស្សស្នាក់នៅ (នាក់) បន្ទប់ស្នាក់នៅក្នុង១នាក់ (m ²)
4 その他 ផ្សេងៗ		

(注意)សំគាល់

4 欄は、1 欄から 3 欄まで以外の諸手当等が支給される場合など特記すべき事項がある場合に記載すること。

ត្រង់ជួរទី៤ បើមានចំណុចពិសេសត្រូវបំពេញ ដូចជាក្នុងករណីមានការផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗក្រៅពីជួរទី១ដល់ជួរទី៣។

3 実習先変更 ការដូរកន្លែងធ្វើការហ្វឹកហ្វឺន

実習先の変更は、やむを得ない事情がある場合を除き、技能実習生が第 2 号技能実習の目標(技能検定等 3 級の実技試験の合格)を達成して第 3 号技能実習を行うことを希望し、かつ、優良な実習実施者及び優良な監理団体が当該技能実習生の受入れを希望する場合に可能となります。

លើកលែងតែក្នុងករណីមានហេតុផលមិនអាចជៀសវាងបាន ការដូរកន្លែងធ្វើការហ្វឹកហ្វឺនអាចប្រព្រឹត្តធ្វើទៅបានក្នុងករណីសិក្ខាកាមហ្វឹកហ្វឺនជំនាញបានសម្រេចគោលដៅនៃវគ្គហ្វឹកហ្វឺនជំនាញប្រភេទ២ (ប្រឡងជាប់វិញ្ញាសារអនុវត្តនៃការប្រឡងជំនាញកម្រិត៣) ហើយមានបំណងបន្តធ្វើការហ្វឹកហ្វឺនជំនាញប្រភេទ៣ ថែមទាំង ក្នុងករណីដែលអ្នកអនុវត្តនៃការហ្វឹកហ្វឺនប្រសើរនិងស្ថាប័នគ្រប់គ្រងការហ្វឹកហ្វឺនប្រសើរមានបំណងទទួលយកសិក្ខាកាមហ្វឹកហ្វឺននោះ។

4 その他の事項 ប្រការផ្សេងទៀត

(注意)សំគាល់

特記すべき事項がある場合に記載すること。

ត្រូវបំពេញក្នុងករណីមានចំណុចពិសេសត្រូវបញ្ជាក់។

以上の内容について説明しました。

ពិតជាបានពន្យល់អំពីខ្លឹមសារខាងលើ។

年 月 日
ឆ្នាំ ខែ ថ្ងៃទី

説明者の氏名

Ⓜ

ឈ្មោះអ្នកពន្យល់

ត្រា

(申請者(実習実施者)との関係)

(ទំនាក់ទំនងជាមួយនឹងអ្នកស្នើសុំ(អ្នកអនុវត្តន៍សិក្ខាកាមហ្វឹកហ្វឺនជំនាញ))

以上の内容について上記の説明者から説明を受け、その内容を十分に理解しました。

បានស្តាប់នូវការពន្យល់អំពីខ្លឹមសារដូចខាងលើនេះ ពីអ្នកពន្យល់ខាងលើ ហើយបានយល់ច្បាស់នូវខ្លឹមសារទាំងនោះ។

年 月 日
ឆ្នាំ ខែ ថ្ងៃទី

技能実習生の署名 _____

ហត្ថលេខាសិក្ខាកាមហ្វឹកហ្វឺនជំនាញ

技能実習の期間中の待遇に関する重要事項説明書

ឯកសារណែនាំអំពីចំណុចសំខាន់ៗពាក់ព័ន្ធនឹងការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺនជំនាញ

殿

ជូនចំពោះ:

技能実習の期間中の待遇について、以下のとおり説明します。この内容は重要ですから、十分理解されるようお願いいたします。

សូមពន្យល់ដូចខាងក្រោមអំពីការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺនជំនាញ។ ដោយសារវាជាខ្លឹមសារសំខាន់មួយ ដូច្នេះហើយសូមស្វែងយល់ឱ្យបានគ្រប់គ្រាន់។

1 実習中の待遇 ការផ្តល់ឱ្យក្នុងអំឡុងពេលហ្វឹកហ្វឺន

雇用契約期間、就業（技能実習）の場所、従事すべき業務（職種及び作業）の内容、労働時間等、休日、休暇、賃金、退職に関する事項、社会保険、労働保険、宿泊施設その他の事項については、別紙「雇用条件書」のとおりです。

នៅក្នុងអំឡុងពេលនៃកិច្ចសន្យាការងារ ចំពោះកន្លែងធ្វើការ(ហ្វឹកហ្វឺនជំនាញ) ខ្លឹមសារនៃការងារដែលត្រូវធ្វើ(ប្រភេទការងារនិងការងារ) ម៉ោងការងារជាដើម ថ្ងៃឈប់សំរាក ការឈប់សំរាក ប្រាក់បៀវត្ស ប្រការទាក់ទងនឹងការឈប់ពីការងារ ការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងការងារ កន្លែងស្នាក់នៅ និងប្រការផ្សេងទៀត គឺដូចមានចែងក្នុងឧបសម្ព័ន្ធ "ឯកសារណែនាំអំពីលក្ខខណ្ឌការងារ"។

(注意) 申請者（実習実施者）と技能実習生との間で交わした雇用契約書及び雇用条件書の内容に基づき、説明を行うこと。

(សំគាល់) ត្រូវធ្វើការពន្យល់ដោយផ្អែកលើខ្លឹមសារនៃកិច្ចសន្យាការងារ និងឯកសារណែនាំអំពីលក្ខខណ្ឌការងារដែលបានធ្វើឡើងរវាង អ្នកស្នើសុំ(អ្នកអនុវត្តន៍ការហ្វឹកហ្វឺន) និងសិក្ខាកាមហ្វឹកហ្វឺនជំនាញ។

(注意) 宿泊施設の概要を明らかにするため、当該施設の見取り図、写真などを添付すること。

(សំគាល់) ដើម្បីពន្យល់អោយច្បាស់អំពីទិដ្ឋភាពទូទៅនៃកន្លែងស្នាក់នៅ ត្រូវភ្ជាប់មកជាមួយនូវប្លង់បាតរូបថតអាគារជាដើម។

2 実習先変更 ការផ្លាស់ប្តូរកន្លែងហ្វឹកហ្វឺន

実習先の変更は、やむを得ない事情がある場合を除き、技能実習生が第 2 号技能実習の目標(技能検定等 3 級の実技試験の合格)を達成して第 3 号技能実習を行うことを希望し、かつ、

優良な実習実施者及び優良な監理団体が当該技能実習生の受入れを希望する場合に可能となります。

លើកលែងតែក្នុងករណីមានហេតុផលមិនអាចជៀសវាងបាន ការផ្សារកន្លែងហ្វឹកហ្វឺនអាចប្រព្រឹត្តទៅបាន ក្នុងករណីសិក្ខាកាមហ្វឹកហ្វឺនជំនាញបានសម្រេចគោលដៅនៃវគ្គហ្វឹកហ្វឺនជំនាញប្រភេទ២ (ប្រឡងជាប់វិញ្ញាសារអនុវត្តនៃការប្រឡងជំនាញកម្រិត៣) ហើយមានបំណងបន្តធ្វើការហ្វឹកហ្វឺនជំនាញប្រភេទ៣ ព្រមជាមួយ ក្នុងករណីដែលអ្នកអនុវត្តនៃការហ្វឹកហ្វឺនប្រសើរនិងស្ថាប័នគ្រប់គ្រងការហ្វឹកហ្វឺនប្រសើរ មានបំណងទទួលយកសិក្ខាកាមហ្វឹកហ្វឺននោះ។

3 その他の事項 ប្រការផ្សេងទៀត

(注意)សំគាល់

特記すべき事項がある場合に記載すること。
ត្រូវបំពេញក្នុងករណីមានចំណុចពិសេសត្រូវបញ្ជាក់។

以上の内容について説明しました。
ពិតជាបានពន្យល់អំពី ខ្លឹមសារខាងលើ។

年 月 日
ឆ្នាំ ខែ ថ្ងៃទី

説明者の氏名 ①
ឈ្មោះអ្នកពន្យល់ ត្រា

(申請者(実習実施者)との関係)

(ទំនាក់ទំនងជាមួយនឹងអ្នកស្នើសុំ(អ្នកអនុវត្តសិក្ខាកាមហ្វឹកហ្វឺនជំនាញ))

以上の内容について上記の説明者から説明を受け、その内容を十分に理解しました。

បានស្តាប់នូវការពន្យល់អំពីខ្លឹមសារដូចខាងលើពីអ្នកពន្យល់ខាងលើ ហើយបានយល់ច្បាស់នូវខ្លឹមសារទាំងនោះ។

年 月 日
ឆ្នាំ ខែ ថ្ងៃទី

技能実習生の署名 _____
ហត្ថលេខាសិក្ខាកាមហ្វឹកហ្វឺនជំនាញ